

I. ខុទ្ទកាល័យព្រះមហាក្សត្រ

១ ព្រះរាជក្រម

ព្រះរាជក្រមលេខ ០៨ នស ៩៤

យើង

ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ច្បីន

រាជហរិចរ្យ ឧកោសុដាគ ចិសុទ្ធិពរ្យ

អគ្គមហាបុរសរាជ

និងរាជរដ្ឋាភិបាលជាតិរាជ ចរណាថ ចរចចក្រ

ព្រះចៅក្រុងកម្ពុជាធិបតី

- បានប្រុងករណីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសដោយប្រើនៅថ្ងៃទី

២៤- ៩- ១៩៩៣

- បានប្រុងករណីព្រះរាជក្រឹត្យ ស្តីពីការតែងតាំងរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១- ១១- ១៩៩៣

- គណៈរដ្ឋមន្ត្រីបានយល់ព្រមគង់

ប្រកាសដោយប្រើ

ច្បាប់ដែលបានអនុម័តដោយរដ្ឋសភា នាថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ការកែតម្រូវនៃច្បាប់

ហិរញ្ញវត្ថុឆ្នាំរំដោះ ១៩៩៤ ដូចមានសេចក្តីពន្យល់ដូច្នេះ៖

កាតព្វកិច្ច

ចងបញ្ញត្តិ នៃច្បាប់ហិរញ្ញវត្ថុកម្ពុជា

មាត្រា ១. -

មាត្រា ១.២.៤.៦.២០ និង ៩៩ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ ឆ្នាំ ១៩៩៤ ដែលប្រកាស
ដោយប្រើដោយព្រះរាជក្រម លេខ ០២ នស ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣ ត្រូវបាន
កែប្រែដូចតទៅ ៖

១ ថ្មី-

នៅពេលត្រូវបានអនុញ្ញាតសម្រាប់ ឆ្នាំ ១៩៩៤ ដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋសភា រាជរដ្ឋាភិបាល ផលបូក និង ចំណូលនានាត្រូវបានបែងចែកដោយសម្រាប់អំណោយមូលនិធិបរិភោគ និងធនធានបានមកពីការប្រើប្រាស់ទឹកក្នុងតំបន់ « ក » ក្នុងភាគទី២នៃច្បាប់នេះមានចំនួនមីក ប្រាក់សរុបដែលត្រូវបានរក្សាទុកដដែលស្មើនឹង ៨៨៩.៦០០ លានរៀល និង បែងចែកឡើងវិញដូចតទៅ ÷

- ចំណូលជាប្រចាំ ៤៩៦.៨០០ លានរៀល
- ចំណូលជាមូលធន ៣៩២.៨០០ លានរៀល

ក្រាប្រាង ២ ថ្មី-

ចំនួនមីកប្រាក់ជាអតិបរមា នៃឥណទានសម្រាប់ចំណាយក្នុងថវិកាសេដ្ឋកិច្ចសម្រាប់ឆ្នាំ ១៩៩៤ ត្រូវបានរក្សាទុកដដែលស្មើនឹង ៨៨៩.៦០០ លានរៀល និងបែងចែកឡើងវិញដូចតទៅ ÷

- ចំណាយជាប្រចាំ ៥៨៥.៦០០ លានរៀល
- ចំណាយជាមូលធន ៣០៤.០០០ លានរៀល

ក្រាប្រាង ៤ ថ្មី-

ចំនួនមីកប្រាក់ជាអតិបរមា នៃឥណទានសម្រាប់ចំណាយជាប្រចាំរបស់រដ្ឋសម្រាប់ឆ្នាំ ១៩៩៤ ត្រូវបានកំណត់ស្មើនឹង ៥៨៥.៦០០ លានរៀល ។ ឥណទាននេះ ត្រូវបានបែងចែកតាមក្រសួង និងស្ថាប័នសាធារណៈប្រហាក់ប្រហែលនឹងច្បាប់ និងតាមប្រភេទដូចមានចែងក្នុងតារាង « ខ » ភាគទី២នៃច្បាប់នេះ ។

ក្រាប្រាង ៦ ថ្មី-

ចំនួនមីកប្រាក់ជាអតិបរមា នៃឥណទានសម្រាប់ចំណាយជាមូលធននៃថវិកាសេដ្ឋកិច្ចសម្រាប់ឆ្នាំ ១៩៩៤ ត្រូវបានកំណត់ស្មើនឹង ៣០៤.០០០ លានរៀល ។ ឥណទាននេះត្រូវបានបែងចែកតាមក្រសួង និងស្ថាប័នសាធារណៈប្រហាក់ប្រហែលនឹងច្បាប់ និងតាមប្រភេទដូចមានចែងក្នុងតារាង « ប » ក្នុងភាគទី២ នៃច្បាប់នេះ ។

មាត្រា ២០ ថ្មី-

ក្រៅពីរោងចក្រសហគ្រាសដែលស្ថិតនៅក្រោមអំណាចច្បាប់ស្តីពីវិនិយោគ
នៃព្រះ រាជាណាចក្រកម្ពុជា អត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំមានដូចតទៅ ៖

- ២០ % ចំពោះប្រាក់ចំណេញដែលសម្រេចបានដោយនីតិបុគ្គល
- ធាតុរាងអត្រាពន្ធកំណើនតាមថ្នាក់ដូចមានចែងខាងក្រោមចំពោះប្រាក់
ចំណេញដែលសម្រេចបានដោយរូបវន្តបុគ្គល

ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ	អត្រាពន្ធ
លិខិត ០៖ ដល់ ១.០០០.០០០៛	១០%
លិខិត ១.០០០.០០១៛ ដល់ ១០.០០០.០០០៛	១៥%
លិខិត ១០.០០០.០០១៛ ដល់ ២០.០០០.០០០៛	២០%
លើសពី ២០.០០០.០០០៛	៣០%

មាត្រា ៥៥ ថ្មី-

សេចក្តីកំណត់អំពីការកំណត់ត្រាស្តីពីការគ្រប់គ្រង ឬអង្គការសាធារណៈទាំងឡាយព្រមទាំង
សហគ្រាសរដ្ឋ សហសម្រាស់ឥរុះ សហគ្រាសដែលរដ្ឋអោយសម្បទាន ហើយនិងសហគ្រាស
ឯកជន ពុំអាចនឹងលាបចោលនូវការសម្ងាត់ក្នុងវិជ្ជាជីវៈចំពោះភ្នាក់ងារ ពន្ធដែលបំពេញមុខងារ
ជាផ្លូវការរកស៊ីខ្លួន ហើយមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ ហើយដែលសាកសួរគតិមាន និង
ឯកសារផ្សេងៗដែលទាក់ទងនឹងពន្ធដារ និង ពន្ធអាករដើម្បីនឹងកំណត់ពន្ធអាករ ឬប្រមូលពន្ធ
អាករ។

មាត្រា ២ :

ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ។

ធ្វើនៅរាជធានីភ្នំពេញ, នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៤

ក្នុងព្រះបរមនាមនិងឆាបព្រះរាជបង្គាប់

ប្រមុខរដ្ឋស្តីទី

ហត្ថលេខា

ជា ស៊ីម

បានបង្គំទូលថ្វាយនិងជំរាបជូន

បានយកសេចក្តីក្រាបបង្គំទូលថ្វាយ

សម្តេចនាយករដ្ឋមន្ត្រីទី១ និង ទី២

សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ

នាយករដ្ឋមន្ត្រីទី១ និង ទី២

នាយករដ្ឋមន្ត្រីទី១ និង ទី២

និង រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

ព្រះហស្តលេខា និង ហត្ថលេខា

និង ហត្ថលេខា

ហត្ថលេខា

នរោត្តម រណឫទ្ធិ

ហ៊ុន សែន

គាត ឈន់